


• ॥ ॐ नमो भगवते वासुदेवाय ॥

• ॥ ॐ नमो भगवते वासुदेवाय ॥

• ॥ ॐ नमो भगवते वासुदेवाय ॥

[illegible]

3

ॐ नमो भगवते वासुदेवाय
 श्रीकृष्णाय नमः
 श्रीगुरुभ्यो नमः
 श्रीगणेशाय नमः

५३

१५५५
१५५५
१५५५
१५५५

॥ श्रीगणेशाय नमः ॥
 ॥ श्रीगणेशाय नमः ॥
 ॥ श्रीगणेशाय नमः ॥
 ॥ श्रीगणेशाय नमः ॥

၁
 ကိစ္စဝိဇ္ဇာ
 ၂
 နိဗ္ဗာန်
 ၃
 နိဗ္ဗာန်
 ၄
 နိဗ္ဗာန်
 ၅
 နိဗ္ဗာန်
 ၆
 နိဗ္ဗာန်
 ၇
 နိဗ္ဗာန်
 ၈
 နိဗ္ဗာန်
 ၉
 နိဗ္ဗာန်
 ၁၀
 နိဗ္ဗာန်

சுருதி
என்ப
வ
பு

वर्णनं वृद्धम्
निरुद्धम्
निरुद्धम्

25 5 7 8
25 5 7 8
25 5 7 8

ॐ
 श्री
 श्री
 श्री

●

五十六

ॐ नमो भगवते
 श्रीगणेशाय नमः
 श्रीगणेशाय नमः
 श्रीगणेशाय नमः

१२५५३
५७५५३
५७५५३
५७५५३
५७५५३

ॐ नमो भगवते
 श्रीगणेशाय नमः
 श्रीगणेशाय नमः
 श्रीगणेशाय नमः

[illegible]

॥ श्रीगणेशाय नमः ॥

๒๕
 ๓๖
 ๔๗
 ๕๘
 ๖๙
 ๗๐

॥ श्रीगणेशाय नमः ॥
 ॥ श्रीगणेशाय नमः ॥
 ॥ श्रीगणेशाय नमः ॥
 ॥ श्रीगणेशाय नमः ॥

[illegible]

[illegible]

ក៏ដូច្នេះយើងអាចសម្រេចបានថា ប្រសិនបើយើង
 មិនយកចិត្តទុកដាក់លើការសិក្សាស្រាវជ្រាវ
 ក្នុងវិស័យនេះទេ យើងនឹងបាត់បង់ឱកាស
 ក្នុងការសម្រេចបាននូវជោគជ័យ។ ដូច្នេះ
 យើងគួរតែយកចិត្តទុកដាក់លើការសិក្សា
 ស្រាវជ្រាវ និងការអភិវឌ្ឍន៍ ដើម្បី
 ទទួលបាននូវជោគជ័យក្នុងជីវិត។

[Handwritten Burmese script]

(Faint handwritten Burmese script)

၁၉. နတ်သားတို့၏ နတ်သားတို့၏ နတ်သားတို့၏
 ၂၀. နတ်သားတို့၏ နတ်သားတို့၏ နတ်သားတို့၏
 ၂၁. နတ်သားတို့၏ နတ်သားတို့၏ နတ်သားတို့၏
 ၂၂. နတ်သားတို့၏ နတ်သားတို့၏ နတ်သားတို့၏
 ၂၃. နတ်သားတို့၏ နတ်သားတို့၏ နတ်သားတို့၏



Handwritten Burmese script in a cursive style, arranged in approximately 12 horizontal lines across the page. The text is written in dark ink on aged, slightly discolored paper. The script is dense and flows from left to right, with some characters appearing to be in a different script or dialect than the main body of text, possibly indicating a specific dialect or a mix of languages. The lines are roughly parallel, following the natural curve of the page.

၁။ နတ်တို့သည် အလွန်သောအားဖြင့် ကောင်းစွာ
 သိမြင်ကြ၏။ ထိုသို့သောအားဖြင့် နတ်တို့သည်
 မြေပေါ်တွင် လူတို့ကို စောင့်ကြည့်နေကြပြီး
 လူတို့၏ အပြုအမူကို တွေ့မြင်ရပါက အံ့ဩ
 ရှိကြသည်။ ထို့ကြောင့် နတ်တို့သည် လူတို့
 ကို ပညာပေးရန်နှင့် ကောင်းမှုများကို
 ပြုစုရန် ဆုံးဖြတ်ခဲ့ကြသည်။
 ၂။ နတ်တို့သည် လူတို့၏ အပြုအမူကို
 စောင့်ကြည့်နေကြပြီး လူတို့၏ အပြုအမူ
 ကို တွေ့မြင်ရပါက အံ့ဩရှိကြသည်။
 ထို့ကြောင့် နတ်တို့သည် လူတို့ကို ပညာ
 ပေးရန်နှင့် ကောင်းမှုများကို ပြုစုရန်
 ဆုံးဖြတ်ခဲ့ကြသည်။
 ၃။ နတ်တို့သည် လူတို့၏ အပြုအမူကို
 စောင့်ကြည့်နေကြပြီး လူတို့၏ အပြုအမူ
 ကို တွေ့မြင်ရပါက အံ့ဩရှိကြသည်။
 ထို့ကြောင့် နတ်တို့သည် လူတို့ကို ပညာ
 ပေးရန်နှင့် ကောင်းမှုများကို ပြုစုရန်
 ဆုံးဖြတ်ခဲ့ကြသည်။
 ၄။ နတ်တို့သည် လူတို့၏ အပြုအမူကို
 စောင့်ကြည့်နေကြပြီး လူတို့၏ အပြုအမူ
 ကို တွေ့မြင်ရပါက အံ့ဩရှိကြသည်။
 ထို့ကြောင့် နတ်တို့သည် လူတို့ကို ပညာ
 ပေးရန်နှင့် ကောင်းမှုများကို ပြုစုရန်
 ဆုံးဖြတ်ခဲ့ကြသည်။
 ၅။ နတ်တို့သည် လူတို့၏ အပြုအမူကို
 စောင့်ကြည့်နေကြပြီး လူတို့၏ အပြုအမူ
 ကို တွေ့မြင်ရပါက အံ့ဩရှိကြသည်။
 ထို့ကြောင့် နတ်တို့သည် လူတို့ကို ပညာ
 ပေးရန်နှင့် ကောင်းမှုများကို ပြုစုရန်
 ဆုံးဖြတ်ခဲ့ကြသည်။

[illegible]

ဗုဒ္ဓါနုပညာ ၇ နေ့တို့အတွက် နေ့စဉ်အားဖြင့် နေ့စဉ်အားဖြင့်
အလှူအတန်း အလှူအတန်း အလှူအတန်း အလှူအတန်း
၇ အံ့ ၇ အလှူအတန်း အလှူအတန်း အလှူအတန်း
အလှူအတန်း အလှူအတန်း အလှူအတန်း အလှူအတန်း
အလှူအတန်း အလှူအတန်း အလှူအတန်း အလှူအတန်း

အလှူအတန်း အလှူအတန်း အလှူအတန်း အလှူအတန်း
အလှူအတန်း အလှူအတန်း အလှူအတန်း အလှူအတန်း
အလှူအတန်း အလှူအတန်း အလှူအတန်း အလှူအတန်း
အလှူအတန်း အလှူအတန်း အလှူအတန်း အလှူအတန်း

အလှူအတန်း အလှူအတန်း အလှူအတန်း အလှူအတန်း
အလှူအတန်း အလှူအတန်း အလှူအတန်း အလှူအတန်း
အလှူအတန်း အလှူအတန်း အလှူအတန်း အလှူအတန်း
အလှူအတန်း အလှူအတန်း အလှူအတန်း အလှူအတန်း

[illegible]

၁။ နေရာတော်၌ နေထိုင် ၂။ နေရာတော်၌ နေထိုင် ၃။ နေရာတော်၌ နေထိုင် ၄။ နေရာတော်၌ နေထိုင် ၅။ နေရာတော်၌ နေထိုင်	၆။ နေရာတော်၌ နေထိုင် ၇။ နေရာတော်၌ နေထိုင် ၈။ နေရာတော်၌ နေထိုင် ၉။ နေရာတော်၌ နေထိုင် ၁၀။ နေရာတော်၌ နေထိုင်	၁၁။ နေရာတော်၌ နေထိုင် ၁၂။ နေရာတော်၌ နေထိုင် ၁၃။ နေရာတော်၌ နေထိုင် ၁၄။ နေရာတော်၌ နေထိုင် ၁၅။ နေရာတော်၌ နေထိုင်	၁၆။ နေရာတော်၌ နေထိုင် ၁၇။ နေရာတော်၌ နေထိုင် ၁၈။ နေရာတော်၌ နေထိုင် ၁၉။ နေရာတော်၌ နေထိုင် ၂၀။ နေရာတော်၌ နေထိုင်
---	--	--	--

၁၈၈၅

၇၅ ရွှေစင်္ကြံ၊ ဩစာရ်၊ အုဇာရ်

၆၈၅ နှစ်ကျော်ကလေး

[illegible]

၁၈၈၆ ခု ဇန်နဝါရီလ ၁၀ ရက်နေ့

१७७५

ॐ नमो भगवते वासुदेवाय

नमो भगवते वासुदेवाय

ਗੰਗਾ ਦੇ ਪਾਣੀ ਦੇ ਸੁਆਸ

အသံအားဖြင့်

[Faint handwritten Burmese script]

[illegible]

စာအုပ်အမျိုးအစား

১৬৬৬ ১৬৬৬

ॐ नमो भगवते वासुदेवाय

ਸ੍ਰੀ ਗੁਰਗਣਪਤਿਐ ਨਮੋ ॥ ੨ ॥

॥ श्री गणेशाय नमः ॥
 ॐ नमो भगवते वासुदेवाय ॥

ပြာသာဒ်အားလုံးကိုလည်းကောင်း၊ နေရာအားလုံးကိုလည်းကောင်း၊

ॐ नमो भगवते वासुदेवाय

॥ श्रीगुरुदेवकी कृपासे ॥

(A faint handwritten note at the bottom of the page.)

— ॐ नमो भगवते वासुदेवाय ॥

... ১০০০ ...

ॐ नमो भगवते वासुदेवाय ॥ १ ॥
 ॐ नमो भगवते वासुदेवाय ॥ २ ॥

新學

ရတနာ

செய்து

[illegible]

၁။ နိဗ္ဗာန်သို့ ရောက်ရှိရန် အလှူဒါနကို ပြုစုခြင်း
 ၂။ ဤအလှူဒါနသည် မဂ္ဂဒါန၊ သမ္ဘင်္ဂဒါန၊
 ၃။ ဝေတုဒါန၊ ဓမ္မဒါန စသော အလှူဒါနများကို
 ၄။ ပြုစုခြင်းဖြစ်ပြီး ၎င်းတို့သည် နိဗ္ဗာန်သို့
 ၅။ ရောက်ရှိရန် အထွေထွေအားဖြင့် လိုအပ်သော
 ၆။ အလှူဒါနများဖြစ်ကြောင်း ဖော်ပြထားပါသည်။

[illegible][illegible]

[illegible]

နိဂါရမာလာကောသလကောသလ
သောကောသလကောသလ
သောကောသလကောသလ
သောကောသလကောသလ
သောကောသလကောသလ
သောကောသလကောသလ

သောကောသလကောသလ
သောကောသလကောသလ
သောကောသလကောသလ
သောကောသလကောသလ
သောကောသလကောသလ
သောကောသလကောသလ

သောကောသလကောသလ
သောကောသလကောသလ
သောကောသလကောသလ
သောကောသလကောသလ
သောကောသလကောသလ
သောကောသလကောသလ

သောကောသလကောသလ
သောကောသလကောသလ
သောကောသလကောသလ
သောကောသလကောသလ
သောကောသလကောသလ
သောကောသလကောသလ

သောတာပန်အဆင့်တို့သည်	တို့သည်လည်းကောင်း၊	အာရဟံသာအဆင့်တို့သည်	အာရဟံသာအဆင့်တို့သည်	အာရဟံသာအဆင့်တို့သည်
အာရဟံသာအဆင့်တို့သည်	အာရဟံသာအဆင့်တို့သည်	အာရဟံသာအဆင့်တို့သည်	အာရဟံသာအဆင့်တို့သည်	အာရဟံသာအဆင့်တို့သည်
အာရဟံသာအဆင့်တို့သည်	အာရဟံသာအဆင့်တို့သည်	အာရဟံသာအဆင့်တို့သည်	အာရဟံသာအဆင့်တို့သည်	အာရဟံသာအဆင့်တို့သည်
အာရဟံသာအဆင့်တို့သည်	အာရဟံသာအဆင့်တို့သည်	အာရဟံသာအဆင့်တို့သည်	အာရဟံသာအဆင့်တို့သည်	အာရဟံသာအဆင့်တို့သည်
အာရဟံသာအဆင့်တို့သည်	အာရဟံသာအဆင့်တို့သည်	အာရဟံသာအဆင့်တို့သည်	အာရဟံသာအဆင့်တို့သည်	အာရဟံသာအဆင့်တို့သည်



1. *Handwritten text in a script, likely Indic, on the left side of the manuscript.*

Handwritten text in a script, likely Indic, in the middle section of the manuscript.

Handwritten text in a script, likely Indic, on the right side of the manuscript.